

Two Systems for Writing Krung

by Charles E. Keller, Summer Institute of Linguistics *

An early file of this workpaper is dated 1991. What is written here is a revision done in October 2005 (and reviewed with small changes in January 2018). Its purpose is to display two systems for writing the Krung dialect of Brao, a Mon-Khmer language of Ratanakiri Province, Kingdom of Cambodia. One system is a romanization useful for keying in and researching linguistic data. The second system uses the Khmer alphabet. In most cases this system conforms to the conventions of the Khmer writing system. The Krung primers used in non-formal education literacy classes in the province use this system.

NOTE: The 2005 revision was done quickly to meet a specific field need and there may be some typos and also some missing items that should be added to the charts.

Presyllables: These unstressed word initial syllables usually have an unstressed mid-central vocalic component represented by /a/ in the romanization although some have a nasal or liquid sound instead.
Patterns: CV, CCV, /h/ + nasal, /q/ + nasal.

| Roman-ized | Khmer Script | Khmer Series | Roman-ized Ex. | Khmer Script Ex. | English Meaning |
|------------|--------------|--------------|----------------|------------------|---------------------|
| ba- | បា | 1 | banih | បានី៖ | human being |
| br- | ប្រ | 1 | brnic | ប្រិនីច | rich |
| ca- | ចា | 1 | cacaa | ចាតា | eat |
| cr- | ត្រ | 1 | crheew | ត្រូរីវ៉ែ | young unmarried man |
| da- | ដា | 1 | danay | ដោណោ | river |
| dra- | ជ្រា | 1 | dramaa rah | ជ្រមាំ រ៉ែ៖ | enemy |
| ga- | ងា | 2 | ganùt | ងានិត | valuable |
| gra- | ង្រា | 1 | grangàt | ង្រង់ត់ | sad |
| ha- | ហា | 1 | habak | ហាបាក់ | vine (pencil-sized) |
| hm- | ហំ | 1 | hmpuet | ហំពុះ | to sell |
| hn- | ហំ | 1 | hndeem | ហំដើម | new |
| hng- | ហុង | 1 | hngkààk | ហុងកោះ | pineapple |
| hr- | ហុរី | 1 | hrmèèt | ហុរីម៉ែត | yellow |

* Home address: 3349 Aurora Road, Makinen MN 55763 U.S.A.

| | | | | | |
|------|------|---|--------------------|-----------|-------------------------------------|
| ja- | ជ | 1 | jajah | ជជោះ | to wash |
| jra- | ជ្រូ | 1 | jranuun | ជ្រូនីនិ | message |
| ka- | កា | 1 | kalàà | កាអ្វី | male |
| kra- | ក្រា | 1 | kramèh | ក្រមិះ៖ | firewood |
| la- | លា | 2 | lanààm | លាបាម | pile up |
| ma- | មា | 2 | maraa | ម៉ារា | one person |
| na- | នា | 2 | (NO EXAMPLE FOUND) | | |
| nha- | នាំ | 2 | nanhèèt | នាន់ត្រូន | to drink |
| pa- | ពា | 2 | paday | ពេដោ | to show |
| pr- | ព្រា | 2 | prnaak | ព្រាយាគ | share (noun) |
| qa- | អា | 1 | qaqaar | អាមារ | to saw up |
| qm- | អំ | 1 | qmbùng | អំបីង | area behind house |
| qn- | អ៊ា | 1 | qnday | អ៊ែដោ | first of all (post verbal position) |
| qng- | អ៉ា | 1 | qngklèèt | អ៉ែត្តុត | young, young person |
| qr- | អ្ន | 1 | qryaaw | អ្នយោរ | run |
| ra- | រា | 2 | rarùh | រាំៗ | ritually stir local beer |
| sa- | សា | 1 | sabah | សិបោះ | to be tired |
| sr- | ស្រូ | 1 | srmut | ស្រូមត | sea |
| ta- | ពា | 1 | tamut | ពាមត | to cause to enter |
| tra- | ត្រា | 1 | traneew | ត្រាណីវ៉ា | to answer |
| wa- | វា | 2 | wawak | វាក៉ាក | change, exchange |

Main syllables take one of the following patterns: CVC, CVVC, and CVV.

Main Syllable Initial Consonants (including digraphs) and Consonant Clusters:

| Roman- ized | Khmer Script | Khmer Series | Roman- ized Ex. | Khmer Script Ex. | English Meaning |
|----------------|-----------------|-----------------|--------------------|---------------------|--------------------------------|
| b | ប | 1 | buer | បុរ | mouth |
| | បា | | baar | បារ | two |
| b | បិ | 2 | but | បិត | heart |
| | បុ | | bük | បុក | to tie |
| bl | បូ | 1 | blah | បូះ | interval |
| bl | បូិ | 2 | bluk | បូក | tusk |
| | បូុ | | blüp | បូប | sound of poking |
| br | ប្រ | 1 | breey | ប្រីយ | imme- diately |
| br | ប្រិ | 2 | bruc | ប្រិច | break, sound of breaking |
| | ប្រុ | | brii | ប្រុី | forest |
| c | ច | 1 | càk | ចាក់ | to take |
| c | ជ | 2 | cùq | ជី | come, return |
| cr | គ្រ | 1 | cray | គ្រោ | lest |
| cr | គ្រុ | 2 | cruh | គ្រុះ | to dive, jump |
| d | ដ | 1 | dàng | ដង់ | neck |
| d | ឌ | 2 | dùk | ឌុក | climb |
| dr | គ្រុ | 1 | drààk | គ្រុំក | gateway |
| dr | ទ្រុ | 2 | drung- saay | ទ្រុងសាយ | rabbit |
| g | ជ | 1 | gaal | ជាល | to reflect, illuminate |
| g | ឌ | 2 | gùt | ឌុត | from, about, think,plan |

| | | | | | |
|-----|----------|---|--------|--------|-------------------------|
| gl | ឃ | 1 | glàh | ភោះ | opening |
| gl | ឃ | 2 | gliim | ឃិម | cool |
| gr | ឃ្ល | 1 | gràap | ឃ្លប | be of sufficient amount |
| gr | ឃ្ល | 2 | grun | ឃ្លន | fever |
| h | ហ | 1 | hap | ហាប់ | to receive |
| h | ហិ ហុ | 2 | hùq | ហុ | at, to |
| hm | ហុំ | 1 | hmèh | ហុំ៖ | toward |
| hn | ហុំ | 1 | hnaam | ហុំម | house |
| hng | ហុំ | 1 | hngan | ហុំន័ំ | to lie down, sleep |
| j | ឃ | 1 | jaa | ឃា | truly |
| j | ឃិ | 2 | jiq | ឃិី | be sick, have pain |
| jr | ឃ្ល | 1 | jrang | ឃ្លំង | type of post, a piling |
| jr | ឃូយ | 2 | jruung | ឃូយំង | tall |
| k | ក | 1 | kap | កាប់ | to bite |
| k | គ | 2 | kùm | គិម | com-passionate |
| kh | ខ | 1 | khààng | ខោំ | because |
| kh | ឃ | 2 | khin | ឃិន | to dare |
| kl | ក្ន | 1 | klàংg | ក្នំង | to cross |
| kl | ឃ្ល | 2 | klùù | ឃ្លំ | tiger |
| kr | ឃ្ល | 1 | kraq | ក្រាត់ | old |
| kr | ឃ្ល | 2 | krèè | ក្រែំ | sky |
| l | ឡ | 1 | làk | ឡក់ | to chop |

| | | | | | |
|----|-------|---|--------|---------|---|
| l | ល | 2 | lung | លុង | pit |
| m | ម | 2 | mut | មុត | to enter |
| m | ម៉ា | 1 | maang | ម៉ាង | to scold, to speak |
| n | នោ | 1 | nah | នោះ | to know, to know how |
| n | នី | 2 | nih | នី៖ | after, to the extent that |
| ng | ង់ | 2 | ngunh | ងុញ្ញ | want |
| ng | ង់ | 1 | ngaay | ងាយៗ | 2nd person plural inclusive |
| nh | ឯ | 2 | nhùum | ឯម្ម | to cry |
| nh | ឯៗ | 1 | nhàang | ឯង្គ | NEGATIVE IMPER. |
| p | ប៊ូ | 1 | peh | ប៊ែ៖ | seven |
| | | | par | បុរ៉ា | to fly |
| p | ពូ | 2 | pùuh | ពូ៖ | bank (of river, etc) |
| ph | ផ៊ូ | 1 | phàaw | ផ៊វ៉ា | soul |
| ph | ភូ | 2 | phèè | ភ៊ែក | rice (husked) |
| pl | ប្រ៉ា | 1 | plah | ប្រ៉ែ៖ | to break |
| pl | ប្រូ | 2 | pluuy | ប្រូយ៉ែ | gourd |
| pr | ប្រ៉ែ | 1 | pray | ប្រ៉ែ | make or cause s.o. to do s.t. |
| pr | ប្រូ | 2 | pruh | ប្រូ៖ | to start a bigger fire from a little one |
| q | អ៊ូ | 1 | qay | អ៊ូវី | first person singular pronoun |
| q | អ៊ូ | 2 | qunh | អ៊ូញ្ញ | fire |
| | អ៊ូ | | qung | អ៊ូង្គ | to stop |

| | | | | | |
|----|------|---|----------|--------|--------------------------|
| qb | ឃ | 1 | qbuer | ឃុំ | mount |
| qb | ឃ | 2 | qbùù | ឃុំ | rain (verb) |
| qd | បី | 1 | qduer | បីរ | before |
| qd | ពី | 2 | qdùù | ពីរ | some |
| r | ឯ | 2 | ruuq | ឯត្ត | agree |
| r | ឯ | 1 | ràà | ឯ | along |
| | | | rèq | ឯ | to go |
| s | សិរ | 1 | saar | សិរ | a dispute, conflict |
| s | សិរី | 2 | sèèn | សែន | hundred thousand |
| sr | ស្លូ | 1 | sraaw | ស្លាហ | crossbow |
| sr | ស្លូ | 2 | sruk | ស្លុក | village |
| t | ពាត | 1 | täh | ពាត់ | remove (v) breast (n) |
| t | ចេ | 2 | tùùs | ចេសិរ | descend |
| th | ថា | 1 | thaamcit | ថាមជិត | eighty |
| th | ធានី | 2 | thun | ធានី | season |
| tr | ច្ចូ | 1 | tràw | ច្ចូវ | six |
| tr | ច្ចូ | 2 | trùù | ច្ចូរ | fish |
| w | វី | 2 | wiih | វី៖ | to leave |
| w | វី | 1 | wan | វានិ | large water pot |
| y | យូ | 2 | yuuk | យូក | cloud |
| y | យូ | 1 | yaq | យោគ់ | grand-parent, sir |

Vowels, diphthongs and certain vowel + final consonant groupings:

| Romanized | Khmer Script | Khmer Series | Romanized Ex. | Khmer Script Ex. | English Meaning |
|-----------|--------------|--------------|---------------|------------------|--------------------------|
| àà | — | 1 | gàà | កោោ | cold |
| aa | ៗ | 1 | maa | ម៉ា | FUTURE PARTICLE |
| ie | ឃ-ី | 1 & 2 | rieh | រីេ | root (n) |
| èè | ឃ- | 2 | mèè | ម៉ែ | third person plural |
| ee | ឃ~ | 1 | babeet | បបើត | to touch, feel |
| ay | ឃ- | 1 | tay | ពី | to see |
| ùy | ឃ~ | 1 | hngan kùy | ហ្មន់ គួយ | lie down |
| ii | ឃ~ | 2 | brii | ពិិ | forest |
| ùù | ឃ~ | 2 | sùür | សូរ | to scratch with the foot |
| ue | ឃ~ | 1 & 2 | cuer | ចូរ | to write |
| oo | ឃ~ | 2 | dooc | ដូច | to be pointed |
| uu | ឃ~ | 2 | tuus | ទូស | head |
| u | ឃ~ | 2 | cuq | ជុំ | to put, keep, tame |
| o | ឃ~ | 1 | doq | ជុំ | to be hot |
| ù | ឃ~ | 2 | dùk | ឌុក | to ascend |
| i | ឃ~ | 2 | bic | ពិធបិ | to have, exist |
| à | ឃ~ | 1 | bàt | បាត់ | to hit |
| a | ឃ-ឈ~ | 1 | bat | បាត់ | grass |
| e | ឃ~ | 1 | ces | ចិស | to be completed |
| è | ឃ~ | 1 | rèq | វិរិ | go |
| ang | -ាង | 1 | dang | ដាំង | seek |
| ah | -េះ | 1 | yah | យេះ | although |
| àh | ឃ-ឈេះ | 1 | kàh | កោះ | to cut |

| | | | | | |
|----|------|---|-----|-----|-------------------------------------|
| àq | - ៗ | 1 | kàq | កៗ | Linking particle of consequence |
| àw | - ឃ | 1 | dàw | ដៃ | to get, be able, be done; to defeat |
| èh | - ែែ | 1 | lèh | លែែ | to untie |
| èq | - ឃ | 1 | dèq | ជី | besides, in addition |
| eq | - ឃ | 1 | beq | បី | to carry on ones back |

Syllable final consonants:

| Romanized | Khmer Script | Romanized Ex. | Khmer Script Ex. | English Meaning |
|-----------|--------------|---------------|------------------|------------------------------|
| -c | - ឃ | blooc | ប្រឃ | indicates a completed action |
| -h | - ែែ | kaliih | កាលិែែ | to drop |
| -k | - ឃ | qnteek | ឆ្នោតឲក | turtle |
| -l | - ឃ | cakeel | ចាក់ឲល | to poke and pry |
| -m | - ធម៌ | hnaam | ហ្មាម | house |
| -n | - ធន | hngan | ហ្មាន់ | to lie down, sleep |
| -ng | - ឃ | dong | ដឹង | to hear, understand |
| -nh | - ឃ្លឹន | dunh | ឌុញ្ញីន | a long time |
| -p | - ឃ | kap | កាប់ | to bite |
| -q | - ឃ | cùq | ជី | to come, return |
| | - ឃ | beeq | បីឃ | father |
| -r | - ឃ | baar | បារ៉ា | two |
| -s | - ធស័យ | nhùus | ន្ទោស័យ | to go out, leave |
| -t | - ឃ | pagaat | ពាខោត | to start a fire |
| -w | - ឃ | prtaw | ព្រាតរ៉ែ | to instruct |
| -wq | - ឃ្លឹន | qdaawq | អានីន | further, more, again |

| | | | | |
|----------------------------|-----|--------|------|----------|
| -y | - យ | tamuey | ពោមយ | guest(s) |
| (Present end of workpaper) | | | | |